



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១៤៤.០.សហវ.បក

ប្រកាស

ស្តីពី

ការប្រើប្រាស់តែម្រឹមអាករសម្រាប់បង់អាករពិសេស

លើផលិតផលធារិ

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញប្រកាសលេខ ៣៤១ ប្រក.សហវ.ពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៧ ស្តីពីអាករពិសេសលើទំនិញនិងសេវាមួយចំនួន
- បានឃើញប្រកាសលេខ ៥១៥ សហវ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការប្រើប្រាស់តែម្រឹមអាករសម្រាប់បញ្ជាក់ការបង់ប្រាក់អាករពិសេសលើទំនិញ និងសេវាមួយចំនួនសម្រាប់បារី
- បានឃើញប្រកាសលេខ ៥៣៩ សហវ.ពដ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០១ ស្តីពីតម្លៃ និងលក្ខណៈសម្គាល់តែម្រឹមអាករសម្រាប់បញ្ជាក់ការបង់ប្រាក់អាករពិសេសលើទំនិញនិងសេវាមួយចំនួន
- បានឃើញប្រកាសលេខ ៨៤៣សហវ.ពដ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពីការកែប្រែប្រកាសស្តីពីការប្រើប្រាស់តែម្រឹមអាករសម្រាប់បញ្ជាក់ការបង់ប្រាក់អាករពិសេសលើទំនិញនិងសេវាមួយចំនួនសម្រាប់បារី និងប្រកាសស្តីពីតម្លៃនិងលក្ខណៈសម្គាល់តែម្រឹមអាករសម្រាប់បញ្ជាក់ការបង់ប្រាក់អាករពិសេសលើទំនិញនិងសេវាមួយចំនួន

- បានឃើញប្រកាសលេខ ៥៣៩ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្តីពីការប្រើប្រាស់តែមប្រឹក្សាសម្រាប់បង់អាករពិសេសលើផលិតផលបារី
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

ប្រការ១.- “គោលបំណង”

ប្រកាសនេះ មានគោលបំណងកែប្រែបទប្បញ្ញត្តិដែលទាក់ទងនឹងតែមប្រឹក្សា ដើម្បីពង្រឹងការគ្រប់គ្រងនិងប្រមូលអាករពិសេសលើបារី ទប់ស្កាត់ការគេចវេន និងបន្តពន្ធ ក្នុងគោលដៅបង្កើនចំណូលអាករពិសេសលើបារី។

ប្រការ២.- “គោលដៅ”

ប្រកាសនេះ មានគោលដៅកំណត់វិធាន និងនីតិវិធីក្នុងការគ្រប់គ្រង និងប្រើប្រាស់តែមប្រឹក្សាសម្រាប់បញ្ជាក់ការបង់ប្រាក់អាករពិសេសលើទំនិញ និងសេវាមួយចំនួនសម្រាប់បារី ដែលផលិតក្នុងស្រុក និងនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣.- “និយមន័យ”

បច្ចេកសព្ទសំខាន់ៗ នៅក្នុងប្រកាសនេះ ត្រូវបានកំណត់និយមន័យដូចតទៅ៖

១. ពាក្យ “បារី” សំដៅដល់បារីកញ្ចប់ និងបារីស៊ីហ្គាត្រប់ប្រភេទដែលផលិតនៅក្នុងស្រុក ឬនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

២. ពាក្យ “តែមប្រឹក្សា” សំដៅដល់សន្លឹកតែមប្រឹក្សាសម្រាប់បិទលើកញ្ចប់បារី ដើម្បីបញ្ជាក់ថាបានបង់អាករពិសេសលើទំនិញ និងសេវាមួយចំនួន។

ប្រការ៤.- “កាតព្វកិច្ចក្នុងការបិទតែមប្រឹក្សា”

១. អ្នកនាំចូលបារី និងអ្នកផលិតបារីក្នុងស្រុក ត្រូវមានកាតព្វកិច្ចបិទតែមប្រឹក្សា ដូចខាងក្រោម៖

ក. ចំពោះបារីនាំចូលសម្រាប់លក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកនាំចូលត្រូវមានកាតព្វកិច្ចទិញនិងបិទតែមប្រឹក្សាលើកញ្ចប់បារីមុនការនាំចូល ឬមុនការនាំចេញពីការឃុំគ្រងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ខ. ចំពោះបារីផលិតក្នុងស្រុក អ្នកផលិតត្រូវមានកាតព្វកិច្ចទិញ និងបិទតែមប្រឹក្សាលើកញ្ចប់បារី មុននឹងបញ្ចេញបារីពីរោងចក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ។

២. ការបិទតែមប្រឹក្សា ត្រូវអនុវត្តតាមកម្មវិធីដូចខាងក្រោមនេះ៖

ក. ចំពោះបារីកញ្ចប់ទន់ តែមប្រឹក្សាត្រូវបិទនៅលើផ្ទៃបីជ្រុងនៃកញ្ចប់បារីដែលគ្របកាត់ពីលើកន្លែងហែកជក់ត្រង់ចំណុចកណ្តាល ដែលមានប្រវែងស្មើគ្នាពីខាងមុខទៅខាងក្រោយ និងស្ថិតនៅក្រោមក្រដាសខ្ទប់ភ្លឺនៃកញ្ចប់បារីដូចមានបង្ហាញក្នុងឧបសម្ព័ន្ធទី១។

ខ.ចំពោះបារីកញ្ចប់រឹង តែមប្រើអាករត្រូវបិទនៅលើផ្ទៃពីរជ្រុង គឺនៅផ្ទៃខាងលើចំហៀងខាងស្តាំនៃផ្ទៃខាងក្រោយ តភ្ជាប់ទៅផ្ទៃខាងស្តាំនៃកញ្ចប់បារី និងស្ថិតនៅក្រោមក្រដាសខ្ទប់ភ្លឺនៃកញ្ចប់បារី ដូចមានបង្ហាញនៅក្នុងឧបសម្ព័ន្ធទី១។

៣.តែមប្រើអាករត្រូវចាត់ទុកបានបិទ ប្រសិនបើលើសពី ៥០ ភាគរយនៃផ្ទៃតែមប្រើអាករ ត្រូវបានបិទភ្ជាប់លើកញ្ចប់បារីនីមួយៗ។

៤.មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់លក់ ឬដាក់លក់បារីកញ្ចប់ដោយពុំមានបិទតែមប្រើអាករ ដូចមានចែងក្នុងប្រកាសនេះឡើយ។

ប្រការ៥.- “ការលើកលែងការបិទតែមប្រើអាករ”

១.ត្រូវបានលើកលែងការបិទតែមប្រើអាករ ចំពោះបារីផលិតនៅក្នុងស្រុកដែលសម្រាប់ធ្វើការនាំចេញ ឬបារីនាំចូលពីបរទេសដែលសម្រាប់ធ្វើការនាំចេញទៅវិញ។

២.ចំពោះបុគ្គលដែលគ្មានកាតព្វកិច្ចចុះបញ្ជីជាបុគ្គលជាប់អាករពិសេសលើទំនិញ និងសេវាមួយចំនួន (អពទស) អាចនាំចូលបារី ដោយរួច អពទស និងលើកលែងការបិទតែមប្រើអាករលើបារីចំនួន ២០០ ដើម និង២០ ដើមចំពោះបារីស៊ីហ្គា។

ប្រការ៦.- “កាតព្វកិច្ចចុះបញ្ជី”

១.អ្នកផលិតបារីនៅក្នុងស្រុក និងអ្នកនាំចូលបារីមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាប់អាករតាមបទប្បញ្ញត្តិស្តីពីអាករពិសេសលើទំនិញ និងសេវាមួយចំនួន ទោះបីជាសម្រាប់លក់ក្នុងស្រុក ឬសម្រាប់នាំចេញ ឬនាំចូលសម្រាប់នាំចេញបន្ត ត្រូវចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ មុនពេលចាប់ផ្តើមផលិតបារី ឬនាំចូលបារី។ អគ្គនាយកដ្ឋានពន្ធដារ មិនអនុញ្ញាតឱ្យធ្វើការផលិតបារី និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនអនុញ្ញាតឱ្យនាំចូលបារី ប្រសិនបើអ្នកផលិត និងអ្នកនាំចូលបារី ពុំមានការចុះបញ្ជីជាមុន។ ការអនុញ្ញាតនេះ ត្រូវបានបដិសេធចោល ក្នុងករណីអ្នកចុះបញ្ជីមិនបានបំពេញតាមបែបបទនៃប្រកាសនេះ។

២.អ្នកផលិតបារីនៅក្នុងស្រុក និងអ្នកនាំចូលបារីមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារបានស្រេចចាប់នៅមុនថ្ងៃប្រកាសនេះត្រូវបានដាក់ឱ្យអនុវត្ត ពុំមានកាតព្វកិច្ចត្រូវចុះបញ្ជីតាមបែបបទ និងនីតិវិធីដូចមានចែងក្នុងកថាខណ្ឌ ១ នៃប្រការនេះទេ។

ជំពូកទី២

តែមប្រើអាករ

ប្រការ៧.- “ផែនការផលិត និងការបោះពុម្ពតែមប្រើអាករ”

១.គណៈកម្មាធិការលទ្ធកម្មក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរៀបចំកិច្ចដំណើរការនីតិវិធី និងការបោះពុម្ពតែមប្រើអាករបិទលើបារីដោយផ្អែកលើផែនការផលិត និងនាំចូលបារី ដែលផ្តល់ដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួចហើយប្រគល់ជូនអគ្គនាយកដ្ឋានសាមីទាំងពីរដើម្បីគ្រប់គ្រង និងបែងចែក។

២.អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវរៀបចំគម្រោងស្នើសុំផែនការផលិតតែមប្រើមកគណៈកម្មាធិការលទ្ធកម្មក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីទទួលបានផែនការផលិត និងផែនការនាំចូលបារី រៀងរាល់ឆ្នាំសារពើពន្ធ។

៣.រៀងរាល់ឆ្នាំសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ ខែកក្កដា អ្នកផលិតបារីក្នុងស្រុកត្រូវផ្តល់ផែនការផលិត នៃឆ្នាំបន្ទាប់មកអត្តនាយកដ្ឋានពន្ធដារ និងអ្នកនាំចូលត្រូវផ្តល់ផែនការនាំចូលបារីមកអត្តនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

៤.អត្តនាយកដ្ឋានពន្ធដារ និងអត្តនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវសហការផ្តល់ផែនការផលិតបារី និងផែនការនាំចូលបារីប្រចាំឆ្នាំ និងទិន្នន័យការលក់តែម្សៅជាមួយរៀងរាល់ត្រីមាសឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យអត្តនាយកដ្ឋានទាំងពីរមានព័ត៌មានគ្រប់គ្រាន់ ក្នុងការសហការរៀបចំយន្តការគ្រប់គ្រង ចែកចាយ និងលក់តែម្សៅអាករ។

ប្រការ៨.- “ការទិញតែម្សៅអាករ”

១.អ្នកផលិតបារីនៅក្នុងស្រុក ត្រូវដាក់ពាក្យសុំទិញតែម្សៅអាករពីអត្តនាយកដ្ឋានពន្ធដារ និងអ្នកនាំចូលបារីត្រូវដាក់ពាក្យសុំទិញតែម្សៅអាករពីអត្តនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមតម្រូវការចាំបាច់។

២.អត្តនាយកដ្ឋានពន្ធដារ និងអត្តនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានកាតព្វកិច្ចរក្សាបញ្ជីកំត្រាតែម្សៅអាករ ដែលបានបើកផ្តល់ជូនទាំងអស់ ដែលមានឈ្មោះសហគ្រាសផលិតបារីនៅក្នុងស្រុក ឬអ្នកនាំចូលបារីមកក្នុងព្រះរាជាណាចក្រកម្ពុជា និងកាលបរិច្ឆេទនៃការបើកផ្តល់តែម្សៅអាករទាំងនោះ។

ប្រការ៩.- “ប្រភេទតែម្សៅអាករ”

សន្លឹកតែម្សៅអាករមានពីរប្រភេទ គឺសន្លឹកតែម្សៅអាករសម្រាប់បិទលើបារីកញ្ចប់ផលិតក្នុងស្រុក និងបារីនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ១០.- “តម្លៃតែម្សៅអាករ”

សន្លឹកតែម្សៅអាករទាំងពីរប្រភេទនេះ មានតម្លៃ ៥០ រៀល ក្នុងមួយសន្លឹក។

ប្រការ១១.- “ទំហំសន្លឹកតែម្សៅអាករ”

សន្លឹកតែម្សៅអាករមានរាងចតុកោណកែងដែលមានទំហំខ្នាតដូចតទៅ៖

- ទទឹងមានប្រវែង ២០ ម.ម
- បណ្តោយមានប្រវែង ៤៥ ម.ម។

ប្រការ១២.- “លក្ខណៈសម្គាល់នៃតែម្សៅអាករ”

១.រូបភាពតែម្សៅអាករសម្រាប់បិទលើបារីកញ្ចប់ផលិតក្នុងស្រុក៖

- ផ្ទៃនៃសន្លឹកតែម្សៅបិទលើបារីដោយរចនាក្បាច់រាងជាសំណាញ់ អមដោយខ្សែ រាងជាទឹករលក
 - នៅចំកណ្តាលមានរូបប្រាសាទអង្គរវត្តកំពូលបី
 - នៅផ្នែកខាងស្តាំមានរូបសញ្ញា (Logo) តំណាងអត្តនាយកដ្ឋានពន្ធដារ
 - នៅផ្នែកខាងលើមានសរសេរអក្សរ “តែម្សៅអាករកម្ពុជា”
 - នៅផ្នែកខាងឆ្វេងមានសរសេរជាភាសាអង់គ្លេសដាក់ថា “CAMBODIA TAX STAMP”
 - នៅផ្នែកខាងក្រោមមានលេខកូដតែម្សៅ
- ដូចមានភ្ជាប់មកជាមួយ នូវឧបសម្ព័ន្ធបង្ហាញអំពីរូបភាពតែម្សៅអាករ។

២. រូបភាពតែមួយប្រភេទសម្រាប់បិទលើបារីកញ្ចប់ទំព័រ៖

- ផ្ទៃនៃសន្លឹកតែមួយប្រភេទដោយរចនាក្បាច់រាងជាសំណាញ់ អមដោយខ្សែ រាងជាទីករលក
- នៅចំកណ្តាលមានរូបប្រាសាទអង្គរវត្តកំពូលបី
- នៅផ្នែកខាងស្តាំមានរូបសញ្ញា (Logo) ចំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- នៅផ្នែកខាងលើមានសរសេរអក្សរ “តែមួយប្រភេទកម្ពុជា”
- នៅផ្នែកខាងឆ្វេងមានសរសេរជាភាសាអង់គ្លេសដាក់ថា “CAMBODIA TAX STAMP”
- នៅផ្នែកខាងក្រោមមានលេខកូដតែមួយ

ដូចមានភ្ជាប់មកជាមួយ នូវឧបសម្ព័ន្ធបង្ហាញអំពីរូបភាពតែមួយប្រភេទ។

ប្រការ១៣.- “ការបង្វិលតែមួយប្រភេទដែលខូចខាត”

១. អ្នកផលិតបារីនៅក្នុងស្រុក និងអ្នកនាំចូលបារីមកក្នុងព្រះរាជាណាចក្រកម្ពុជា អាចទាមទារសុំបង្វិលសងប្រាក់ថ្លៃសន្លឹកតែមួយប្រភេទ ដែលខូចខាតក្នុងពេលប្រតិបត្តិការផលិតកម្មធម្មតា ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយភ្ជាប់មកជាមួយនូវតែមួយប្រភេទដែលខូចខាតនោះ ឬប្តូរជាមួយសន្លឹកតែមួយប្រភេទថ្មី។ ការប្តូរនេះត្រូវផ្អែកលើតម្លៃជាក់ស្តែងនៃសន្លឹកតែមួយប្រភេទថ្មីក្នុងរយៈពេលនីមួយៗ។

២. ការបង្វិលសងសន្លឹកតែមួយប្រភេទដែលខូចខាត គឺមិនអនុញ្ញាតឱ្យលើសពី ១ ភាគរយ នៃចំនួនសន្លឹកតែមួយប្រភេទដែលបានទិញទេ។

ជំពូកទី៣

ការតម្រូវចំពោះអ្នកផលិតបារី និងអ្នកនាំចូលបារី

ប្រការ១៤.-

ចំពោះអត្រាអាករ កាតព្វកិច្ចរបស់បុគ្គលចុះបញ្ជី ការផ្គត់ផ្គង់ដោយខ្លួនឯង កំណត់ត្រាគណនេយ្យវិក្កយបត្រ ការទុកដាក់ឯកសារ ការគណនាប្រាក់អាករត្រូវបង់ ការបង់អាករ ការចុះបញ្ជីឃ្លាំងស្តុកបារី ទីតាំងឃ្លាំងនិងការតម្រូវចំពោះការស្តុកបារី អ្នកផលិតបារីក្នុងស្រុក និងអ្នកនាំចូលបារីក្នុងព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចត្រូវអនុវត្តតាមបទប្បញ្ញត្តិស្តីពីអាករពិសេសលើទំនិញ និងសេវាមួយចំនួនដែលនៅជាធរមាន។

ជំពូកទី៤

ការត្រួតពិនិត្យ និងធានាគុណភាព

ប្រការ១៥.- “ការត្រួតពិនិត្យ”

១. អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានសិទ្ធិអំណាចត្រួតពិនិត្យរោងចក្រ កន្លែងផលិត ឃ្លាំងស្តុក ឬកន្លែងលក់បារី និងមធ្យោបាយដឹកជញ្ជូន។

២. អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានសិទ្ធិអំណាចត្រួតពិនិត្យតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីគយនិងរដ្ឋាករកម្ពុជា។

ប្រការ១៦.- “ទោសទណ្ឌ”

ត្រូវចាត់ទុកជាការគេចវេចន្ត និងអំពើរំលោភ ដូចមានចែងក្នុងមាត្រា ១២៧ និង១២៨ និងក្រៅពីទោសទណ្ឌ

ផ្សេងទៀត ត្រូវរងការផ្ដន្ទាទោសតាមមាត្រា ១៣៣ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ចំពោះសកម្មភាពដូចខាងក្រោម៖

១. ការមិនមានបិទតែមប្រឹកាករ
២. ការក្លែងបន្លំ ឬបិទតែមប្រឹកាករក្លែងក្លាយ
៣. ការប្រើប្រាស់ជាថ្មីនូវតែមប្រឹកាករដែលបានបិទរួច។

ប្រការ១៧.- “ការឃាត់ទុក”

បន្ថែមលើបទប្បញ្ញត្តិដូចមានចែងក្នុងប្រការ ១៦ នៃប្រកាសនេះ ៖

១. ក្នុងករណីរកឃើញបារីដែលមិនបានបិទតែមប្រឹកាករ បិទតែមប្រឹកាករក្លែងក្លាយ បិទតែមប្រឹកាករដែលប្រើប្រាស់រួចហើយ អគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើការឃាត់ទុក និងគ្រប់គ្រងបារីទាំងនោះ។
២. ប្រសិនបើបារីដែលបានឃាត់ទុកទាំងនោះ ត្រូវបានស្គាល់ប្រភពផលិតឬនាំចូល អ្នកផលិត ឬអ្នកនាំចូលត្រូវទិញបារីដែលបានឃាត់ទុកវិញក្នុងតម្លៃស្មើនឹងថ្លៃលក់នៅលើទីផ្សារនៅពេលដែលរកឃើញ។
៣. ក្នុងករណីមិនត្រូវបានស្គាល់ប្រភពផលិត ឬនាំចូល បារីដែលបានឃាត់ទុកនោះ ត្រូវធ្វើការបំផ្លាញចោល។

ជំពូកទី៥

អវសានប្បញ្ញត្តិ

ប្រការ១៨.-


ត្រូវបាននិករណ៍នូវប្រកាសលេខ ៥៣៩ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្តីពីការប្រើប្រាស់តែមប្រឹកាករសម្រាប់បង់អាករពិសេសលើផលិតផលបារី។

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ១៩.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋាន ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៦



ព្រះមហាក្សត្រ

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- គ្រប់អង្គភាពពន្ធដារ
- ដូចប្រការ១៩
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ